



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ**  
**នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ**  
**បញ្ជី និងប្រតិភោគដោយអនុប្បទាន**  
ការិយាល័យសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ

**ឯកសារតម្រូវ**  
**សម្រាប់ស្នើសុំអាជ្ញាប័ណ្ណគ្រប់គ្រងអចលនវត្ថុ**

List of Required Documents to Apply for Property Management License

No.	ឈ្មោះឯកសារ (Documents name)	
1	ពាក្យស្នើសុំអាជ្ញាប័ណ្ណ (មានគំរូ) Application Form (Sample)	<input type="checkbox"/>
2	រូបថតទំហំ ៤ x ៦ របស់អ្នកឈរឈ្មោះអាជ្ញាប័ណ្ណចំនួន ០៣ សន្លឹក 4 x 6 sized photos of licensee (3 photos)	<input type="checkbox"/>
3	ប្រវត្តិរូបសង្ខេបរបស់ភាគហ៊ុនិកទាំងអស់ និងថតចម្លងសញ្ញាបត្រ ឬវិញ្ញាបនបត្រ ឬបទពិសោធន៍ការងារ ទាក់ទងនឹងអាជីវកម្មរបស់អ្នកឈរឈ្មោះអាជ្ញាប័ណ្ណ Resume of all shareholders and Copy of Certificate of Qualification or Reference Letter of related work experience in the business of licensee	<input type="checkbox"/>
4	លិខិតថ្កោលទោសចេញដោយក្រសួងយុត្តិធម៌ (កម្ពុជា) ឬចេញដោយប្រទេសសាមី (ជនបរទេស) របស់ភាគហ៊ុនិក ទាំងអស់ Criminal Record by the Ministry of Justice (Cambodian) or by Authority of the Country of Origin (Foreigner) for all shareholders	<input type="checkbox"/>
5	ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា(ជនបរទេស) Copy of Identification Card or Passport and Entry Visa to the Kingdom of Cambodia (Foreigner)	<input type="checkbox"/>
6	ថតចម្លងសៀវភៅស្នាក់នៅ (កម្ពុជា) ឬ លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច (ជនបរទេស) Copy of Certification of Residence (Cambodian) or Certified Residential address of Licensee issued by Local Authorities (Foreigner)	<input type="checkbox"/>
7	ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម, លិខិតបញ្ជាក់ពីការអនុញ្ញាតចុះឈ្មោះក្នុងបញ្ជី ពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុន Copy of Certificate of Company Registration, Business Registration Authorization Letter and Memorandum and Article of Corporation	<input type="checkbox"/>
8	ថតចម្លងប័ណ្ណប័ណ្ណប័ណ្ណ Copy of Patent license	<input type="checkbox"/>
9	ថតចម្លងលិខិតបញ្ជាក់អាសយដ្ឋានទីតាំងអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលចេញដោយ	<input type="checkbox"/>

	អាជ្ញាធរមានសមត្ថកិច្ច Copy of Certified Business address of Licensee issued by Local Authorities	
10	រូបថតទីតាំងអាជីវកម្ម Pictures of Business Location	<input type="checkbox"/>
11	ថតចម្លងវិញ្ញាបនបត្រធានារ៉ាប់រងភារៈទទួលខុសត្រូវវិជ្ជាជីវៈ ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងស្រុកដែលមានតម្លៃសមមូលនឹងទឹកប្រាក់ចំនួន ២០០.០០០ (ពីររយពាន់) ដុល្លារអាមេរិក Certified Copy of Professional Indemnity Insurance certificate issued by Local Insurance Company equal value of 200,000 (two hundred thousand) US Dollars	<input type="checkbox"/>
12	ផែនការអាជីវកម្មរយៈពេល ០៣ (បី) ឆ្នាំ 3-Year Business Plan	<input type="checkbox"/>
13	វិក្កយបត្របង់ថ្លៃអាជ្ញាបណ្ណ និងសេវាសាធារណៈ Receipts on License Fee and Public Service Fee	<input type="checkbox"/>
14	ឯកសារផ្សេងទៀតដែលតម្រូវបន្ថែមដោយក្រសួង Additional documents required by the Ministry	<input type="checkbox"/>

រាជធានីភ្នំពេញ ថ្ងៃទី            ខែ            ឆ្នាំ ២០១៨  
**អ្នកប្រគល់**

បានទទួលឯកសារគ្រប់ចំនួន  
រាជធានីភ្នំពេញ ថ្ងៃទី            ខែ            ឆ្នាំ ២០១៨  
**អ្នកទទួល**